



Australian Government

COVID-19 VACCINATION

ហេតុអ្វីបានជានិយោជកជកថែទាំមនុស្សចាស់នៅតាមផ្ទះ ឬសហគមន៍ សួរខ្លួនថា តើខ្ញុំបានទទួលការចាក់វ៉ាក់សាំង COVID-19 ហើយឬនៅ?

ព័ត៌មានបច្ចុប្បន្នត្រឹមថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2021

ការចាក់វ៉ាក់សាំងគឺជាកិច្ចការពារមានប្រសិទ្ធភាពបំផុតប្រឆាំងនឹង COVID-19។ ការការពារប្រជាជនអូស្ត្រាលីមានវ័យចាស់នៅក្នុងសហគមន៍ និងអ្នកដែលថែទាំពួកគេ គឺជាអាទិភាពមួយ។

ហេតុនេះហើយជាការសំខាន់ដែលរដ្ឋាភិបាល និងអ្នកផ្តល់សេវាថែទាំមនុស្សចាស់នានាត្រូវដឹងថា បុគ្គលិកថែទាំមនុស្សចាស់ប៉ុន្មាននាក់បានចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19។ ព័ត៌មាននេះជួយឱ្យយល់ដឹងអំពីហានិភ័យនានាចំពោះមនុស្សចាស់អូស្ត្រាលី និងបុគ្គលិកដែលថែទាំពួកគេ ជាផ្នែកនៃការរៀបចំ និងធ្វើផែនការសម្រាប់ការផ្ទុះរាតត្បាតនៃ COVID-19។

ប្រសិនបើមានការផ្ទុះរាតត្បាតនៃ COVID-19 នៅក្នុងសហគមន៍របស់អ្នក វាជាការសំខាន់ ដែលត្រូវដឹងថាមានបុគ្គលិកប៉ុន្មាននាក់បានចាក់វ៉ាក់សាំង ដើម្បីឱ្យមានវិធានការរប់ស្កាត់នានា អាចត្រូវបានដាក់ឱ្យដំណើរការ សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។

បញ្ជីចាក់ថ្នាំបង្ការរោគអូស្ត្រាលី កត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែវាមិនរួមបញ្ចូលព័ត៌មានអំពីការងារដែលអ្នកធ្វើ ឬអំពីនិយោជករបស់អ្នកទេ។

រដ្ឋាភិបាលអូស្ត្រាលីកំពុងណែនាំនូវឧបករណ៍រាយការណ៍ថ្មីមួយ សម្រាប់អ្នកផ្តល់សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ និងសហគមន៍ដែលបានអនុម័ត និងសេវាថែទាំមនុស្សចាស់នៅតាមលំនៅដ្ឋាន សម្រាប់គោលបំណងនេះ។ ឥឡូវនេះវាមានសម្រាប់អ្នកផ្តល់សេវាដើម្បីប្រើប្រាស់តាមមូលដ្ឋានស្ម័គ្រចិត្ត តាមរយៈការថែទាំមនុស្សចាស់របស់ខ្ញុំ (My Aged Care)។

ខណៈពេលដែលការរាយការណ៍គឺជាការស្ម័គ្រចិត្តដំបូង អ្នកផ្តល់សេវាដែលបានអនុម័តត្រូវបានលើកទឹកចិត្ត ឱ្យចាប់ផ្តើម រាយការណ៍ប្រចាំសប្តាហ៍ ចាប់ពីពេលនេះតទៅអំពី៖

- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មថែទាំមនុស្សចាស់តាមលំនៅដ្ឋាននីមួយៗ
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗ ដែលបានទទួល វ៉ាក់សាំង COVID-19 តែមួយដួស
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗ ដែលបានទទួល វ៉ាក់សាំង COVID-19 តាមចំនួនដួសដែល តម្រូវទាំងអស់។

ការរាយការណ៍នឹងក្លាយជាលក្ខខណ្ឌតម្រូវជាផ្លូវការមួយ សម្រាប់អ្នកផ្តល់សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ និងសហគមន៍ នៅ ប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ អ្នកផ្តល់សេវាទាំងនេះត្រូវបាន

លើកទឹកចិត្តយ៉ាងខ្លាំងឱ្យរាយការណ៍ដោយស្ម័គ្រចិត្ត អំពីស្ថានភាពនៃការចាក់វ៉ាក់សាំងពិកម្លាំង ពលកម្មរបស់ពួកគេដែលជាផ្នែកនៃការត្រៀមរៀបចំ និងធ្វើផែនការជាបន្តនៃ COVID-19 របស់ពួកគេ។

ការរាយការណ៍នឹងក្លាយជាលក្ខខណ្ឌតម្រូវការមួយ សម្រាប់អ្នកផ្តល់សេវាថែទាំមនុស្សចាស់នៅតាមលំនៅដ្ឋាន ដែលបានអនុម័ត ចាប់ពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021។

តើរឿងនេះប៉ះពាល់ដល់ខ្ញុំយ៉ាងដូចម្តេចដែរ?

កន្លែងធ្វើការរបស់អ្នកនឹងពិភាក្សាជាមួយអ្នកពីវិធីដែលពួកគេនឹងប្រមូល ហើយរាយការណ៍ពីតំបន់ស្តីពី ចំនួនបុគ្គលិកសរុបនៅក្នុងសេវាកម្មដែលបានទទួល វ៉ាក់សាំង COVID-19 តែមួយដូស ឬក៏បានទទួល វ៉ាក់សាំង COVID-19តាមចំនួនដូសដែលតម្រូវទាំងអស់។

ជាការសំខាន់អ្នកត្រូវដឹងថាការទទួល ចាក់វ៉ាក់សាំង COVID-19 គឺជាការស្ម័គ្រចិត្ត។ វាជាជម្រើសរបស់អ្នក ក្នុងការសម្រេចចិត្តថា នឹងទទួលការចាក់វ៉ាក់សាំង ឬក៏មិនទទួលការចាក់វ៉ាក់សាំង។ វាជាជម្រើសរបស់អ្នក ក្នុងការឱ្យនិយោជករបស់អ្នកដឹងថាអ្នកបានចាក់ ឬក៏មិនបាន ចាក់វ៉ាក់សាំង COVID-19។ វាជាការសំខាន់ផងដែរដែលអ្នកត្រូវយល់ដឹងអំពីហេតុផល ថាហេតុអ្វីបានជាព័ត៌មាននេះកំពុងត្រូវបានប្រមូល គឺដើម្បីការពារមនុស្សទាំងនោះដែលអ្នកកំពុងថែទាំ។

តើព័ត៌មានអ្វីខ្លះដែលកន្លែងធ្វើការរបស់ខ្ញុំអាចប្រមូល និងរាយការណ៍?

កន្លែងធ្វើការរបស់អ្នក អាចផ្តល់ព័ត៌មានដូចខាងក្រោមទៅឱ្យក្រសួងសុខាភិបាល៖

- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាថែទាំមនុស្សចាស់នីមួយៗ
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗ ដែលបានទទួល វ៉ាក់សាំង COVID-19 តែមួយដូស
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗ ដែលបានទទួល វ៉ាក់សាំង COVID-19 តាមចំនួនដូសដែល តម្រូវទាំងអស់។

ព័ត៌មានដែលកន្លែងធ្វើការរបស់អ្នករាយការណ៍ នឹងមិនកំណត់អត្តសញ្ញាណពីបុគ្គលណាម្នាក់ទេ។ ការរាយការណ៍រួមមានបុគ្គលិកទាំងអស់ រួមទាំងអ្នកស្ម័គ្រចិត្តដែលផ្តល់សេវាថែទាំមនុស្សចាស់នៅតាមផ្ទះរបស់ប្រជាជន ឬនៅក្នុងសហគមន៍។

តើខ្ញុំត្រូវតែប្រាប់និយោជករបស់ខ្ញុំឱ្យបានដឹងឬ ប្រសិនបើខ្ញុំបានទទួលការចាក់វ៉ាក់សាំង COVID-19?

ទេ។ វាជាជម្រើសរបស់អ្នក ប៉ុន្តែអ្នកត្រូវបានលើកទឹកចិត្តឱ្យចែករំលែកព័ត៌មាននេះជាមួយនិយោជករបស់អ្នក ដែលជាផ្នែកនៃការត្រៀមរៀបចំ និងធ្វើផែនការ COVID-19 នៅក្នុងសេវាកម្មរបស់អ្នក។ និយោជករបស់អ្នកនឹងត្រូវបានរំពឹងថា មានកិច្ចសន្ទនាប្រកបដោយការគោរពជាមួយនឹងអ្នកដើម្បី៖

- ពន្យល់អំពីហេតុផលដែលពួកគេ កំពុងស្វែងរកព័ត៌មានអំពីការចាក់វ៉ាក់សាំង COVID-19 ក្នុងចំណោមបុគ្គលិកនានា
- ធានាឱ្យអ្នកយល់ដឹងថាវាជាជម្រើសរបស់អ្នកដើម្បីទទួល ការចាក់វ៉ាក់សាំង COVID-19
- ធានាឱ្យអ្នកយល់ដឹងថាឯកជនភាពរបស់អ្នកនឹងត្រូវបានការពារ ហើយ
- ធានាថាអ្នកយល់ដឹងអំពីសិទ្ធិរបស់អ្នកក្នុងការបដិសេធផ្តល់ព័ត៌មាននេះ។

តើខ្ញុំត្រូវបង្ហាញភស្តុតាងណាមួយនៃការចាក់វ៉ាក់សាំង COVID-19 របស់ខ្ញុំឬ ប្រសិនបើខ្ញុំមានបំណង ក្នុងការចែករំលែកព័ត៌មាននេះជាមួយនិយោជករបស់ខ្ញុំ?

ទេ។ វាជាជម្រើសរបស់អ្នក។ និយោជករបស់អ្នកនឹងពិភាក្សាជាមួយអ្នក អំពីវិធីដែលពួកគេនឹងកត់ត្រាការចាក់វ៉ាក់សាំង COVID-19 របស់អ្នក ប្រសិនបើអ្នកមានបំណងចែករំលែកព័ត៌មាននេះជាមួយពួកគេ។ សម្រាប់បុគ្គលិកដែលមានបំណង អ្នកអាចប្រាថ្នាចង់ផ្តល់ឱ្យនិយោជករបស់អ្នកនូវ៖

- វិស័យបុគ្គលិកវ៉ាក់សាំង ឬភស្តុតាងផ្សេងទៀតពីអ្នកផ្តល់សេវាចាក់វ៉ាក់សាំង ឬ
- របាយការណ៍ប្រវត្តិចាក់ថ្នាំបង្ការរោគ ដែលអ្នកអាចទទួលបានពី Medicare នៅលើអ៊ិនធឺណិត ឬពីកម្មវិធីចល័ត Express Plus Medicare។

ជាជម្រើស អ្នកអាចពិចារណាផ្តល់៖

- សេចក្តីថ្លែងការណ៍ដោយមានចុះហត្ថលេខាមួយច្បាប់
- ឬក៏កត់ត្រាពីគ្រូពេទ្យផ្នែកសុខភាព។

តើខ្ញុំអាចទទួលបានព័ត៌មានពីកន្លែងណា ដើម្បីជួយខ្ញុំក្នុងការសម្រេចចិត្តអំពីការទទួល ចាក់វ៉ាក់សាំង COVID-19?

សេវាកម្មរបស់អ្នកបានទទួលចំនួនច្រើននៃ **ព័ត៌មាន និងសម្ភារដើម្បីជួយគាំទ្របុគ្គលិក** ក្នុងការធ្វើ សេចក្តីសម្រេចចិត្តអំពីការទទួល ចាក់វ៉ាក់សាំង COVID-19 និងដើម្បីជួយបុគ្គលិកឱ្យដឹង អំពីកន្លែង ដែលពួកគេអាចទទួល ការចាក់វ៉ាក់សាំង។ នេះរួមមានព័ត៌មានដែលបានបកប្រែជា **19 ភាសា**។ អ្នកក៏អាចទទួលបានព័ត៌មាននេះនៅលើគេហទំព័រ health.gov.au ផងដែរ។

ជាការសំខាន់ដើម្បីចូលប្រើប្រាស់ព័ត៌មានដែលទុកចិត្ត និងក្នុងការជឿជាក់បានស្តីពីវ៉ាក់សាំង COVID-19 ហេតុអ្វីបានជា ការចាក់វ៉ាក់សាំងសំខាន់ និងវិធីទទួល ការចាក់វ៉ាក់សាំង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រសួងសុខាភិបាលតាមអ៊ីមែល៖
AgedCareCOVIDLiaison@health.gov.au ឬទាក់ទងសហជីពដើម្បីទទួលបានឱវាទ និងការគាំទ្រ។